



# ស្ថានទូតអូស្ត្រាលី

## រាជធានីភ្នំពេញ



### សេចក្តីប្រកាសព័ត៌មាន

#### ស្ថានទូតអូស្ត្រាលីសម្រេចការតាំងពិព័រណ៍រូបថត

#### ដើម្បីរំលឹកខួប២០ឆ្នាំ បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ដោយរាជ្យាធរអ៊ិនតាក់

ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ ចាប់តាំងពីការបោះឆ្នោតសភាឆ្នាំ១៩៩៣មក ស្ថានទូតអូស្ត្រាលីមានកិត្តិយសសូមបង្ហាញជូននូវទស្សនីយភាពមានឈ្មោះថា “អ៊ិនតាក់ ២០ឆ្នាំបន្ទាប់ និង ទស្សនៈរបស់ប្រទេសអូស្ត្រាលី” ។ នេះគឺជាការតាំងពិព័រណ៍រូបថតដែល ថតបានក្នុងពេលដែលអ៊ិនតាក់នៅក្នុងប្រទេសកម្ពុជា ក្នុងចន្លោះពីខែកុម្ភៈ ឆ្នាំ១៩៩២ រហូត ដល់ខែកញ្ញា ឆ្នាំ១៩៩៣ ។

ពិព័រណ៍ដែលមានឈ្មោះថា “អ៊ិនតាក់២០ឆ្នាំបន្ទាប់ និង ទស្សនៈរបស់ប្រទេស អូស្ត្រាលី” នឹងដាក់បង្ហាញជូននៅជាន់ខាងលើនៃមេតាហោស៍ (Meta House) ដោយមាន រៀបចំពិធីទទួលភ្ញៀវនៅពេលបើកសម្ពោធនៅវេលាម៉ោង ១៨០០ ថ្ងៃទី២៣ ខែឧសភា នៅ ជាន់ខាងលើនៃមេតាហោស៍ផងដែរ ។ ពិព័រណ៍នេះនឹងត្រូវបញ្ចប់វិញនៅថ្ងៃទី១៤ ខែមិថុនា ។ ពិព័រណ៍នេះបង្ហាញអោយឃើញអំពីលក្ខណៈពិសេសនៃស្នាដៃការងាររបស់អ្នកថតរូប អូស្ត្រាលី រួមមានលោក Heide Smith, Tim Page and George Gittoes ។

តាមរយៈអ៊ិនតាក់ សហគមន៍អន្តរជាតិបានធ្វើការជាមួយគ្នាជាមួយរាជរដ្ឋាភិបាល កម្ពុជាឆ្ពោះទៅរកវិធីសន្តិភាព និងបង្កើតបានយ៉ាងជោគជ័យនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ រូបភាពដែលដាក់តាំងនៅក្នុងពិព័រណ៍នេះ បង្ហាញអោយឃើញនូវទិដ្ឋភាពផ្សេងៗគ្នានៃបេ សកកម្មរបស់អ៊ិនតាក់ រួមមាន ការបណ្តុះបណ្តាលមន្ត្រីកម្ពុជា ការជូនដំណើរការត្រលប់វិញ របស់ជនភាសខ្លួនកម្ពុជាពីព្រំដែនថៃ និងការត្រួតពិនិត្យពលរដ្ឋកម្ពុជាតំរង់ជូរបោះឆ្នោតប្រជា ធិបេតយ្យមួយ ដែលជាលើកទីមួយក្នុងនាមជីវិតរបស់ពួកគេ ។

មានប្រទេសប្រមាណជាង៤០ បានចូលរួមចំណែកជាកងទ័ព មន្ត្រីស៊ីវិល ឬនគរបាល ដល់អ៊ិនតាក់ដែលមានបេសកកម្មជួយនាំមកនូវសន្តិភាព និងស្ថេរភាពដល់ប្រទេសកម្ពុជា តាមរយៈការឃ្នាំមើលបទឈប់បាញ់គ្នា និងការបញ្ឈប់ជំនួយកងទ័ពពីខាងក្រៅ រៀបចំការ

បោះឆ្នោតសភា និងធ្វើការជាមួយគណបក្សនយោបាយផ្សេងៗគ្នាដើម្បីគ្រប់គ្រងកម្ពុជារហូតដល់ពេលបោះឆ្នោត ។ ទោះជាអ៊ិនតាក់ព័រសំរេចបាននូវរាល់គោលបំណងរបស់ខ្លួន ប៉ុន្តែការបោះឆ្នោតនៅថ្ងៃទី២៣ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ គឺជានិមិត្តសញ្ញាមួយបន្ទាប់ពីរយៈពេលជាង២៥ឆ្នាំនៃសង្គ្រាមស៊ីវិល ។ ពលរដ្ឋកម្ពុជា៩០%ដែលមានសិទ្ធិ បានចុះឈ្មោះនោះឆ្នោត និងបានទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ។

ប្រទេសអូស្ត្រាលី បានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរអ៊ិនតាក់ ដោយបានចូលរួមចំណែកជាកងទ័ព នគរបាលសហព័ន្ធ មន្ត្រីមកពីគណៈកម្មការបោះឆ្នោតអូស្ត្រាលី មន្ត្រីសិទ្ធិមនុស្ស ។ ប្រធានអង្គភាពកងទ័ពអ៊ិនតាក់គឺ ឧត្តមសេនីយ៍ឯកអូស្ត្រាលី ចន សាន់ដីសុន និងមានមន្ត្រីយោធាអូស្ត្រាលីប្រមាណជាង ១.២១៥នាក់ បានបំរើការងារក្នុងប្រទេសកម្ពុជានាសម័យអ៊ិនតាក់ ។ ការចូលរួមរបស់ប្រទេសអូស្ត្រាលីជាមួយអ៊ិនតាក់ បានធ្វើអោយប្រទេសអូស្ត្រាលីមានតួនាទីនាំមុខគេក្នុងតំណើរការសន្តិភាព ហើយនេះជាឧទាហរណ៍មួយនៃការប្តេជ្ញាចិត្តរយៈពេលយូរអង្វែងរបស់អូស្ត្រាលីក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ។ ហើយការប្តេជ្ញាចិត្តនេះបានបន្តរហូតមកដល់សព្វថ្ងៃតាមទំរង់កម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលី ដូចជា កិច្ចសហប្រតិបត្តិការដែលមានជាបន្តបន្ទាប់ក្នុងវិស័យអនុវត្តច្បាប់ សន្តិសុខនិងការពារជាតិ និងកិច្ចសន្ទនាជាន់ខ្ពស់រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលរបស់យើង និងកិច្ចសហប្រតិបត្តិការក្នុងវេទិកាថ្នាក់តំបន់ ។

អ្នកសារពណ៌មាន ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីសម្ពោធនេះ ។

**សំរាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ លោក ដេវ ហ្គោរដ (Dave Gordge)**

លេខាធិការទី១ និងជាអនុប្រធានបេសកកម្ម

ស្ថានទូតអូស្ត្រាលី ភ្នំពេញ

ទូរស័ព្ទលេខ៖ ០២៣ ២១៣ ៤៧០ លេខបន្ត ៥០២

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣